



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែតុលា



លេខ ២៥២ ឆ្នាំទី២១ ព.ស ២៥៦៥ គ.ស ២០២១

Issue 252 Volume 21 BC 2565 BE 2021



មាតិកា



សកម្មភាពថ្នាក់ដឹកនាំ

- សម្តេចប្រធានព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន តាមប្រព័ន្ធនិម្មិត ១
- គណៈប្រតិភូព្រឹទ្ធសភាអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ៦



សកម្មភាពគណៈកម្មការ

- គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ៧
- សមាជិក សមាជិកាព្រឹទ្ធសភាបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ៩
- ការងារទទួលពាក្យបណ្តឹង ២២
- សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ២៣

សកម្មភាពអគ្គលេខាធិការដ្ឋាន

- ឯកឧត្តម អ៊ុំ សារីទ្វី អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញធ្វើបទបង្ហាញតាមអនឡាញស្តីពី ព្រឹទ្ធសភាកម្ពុជា ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជំនាន់ទី២៤ ២៥
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២១ ២៦
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងាររួមមាន ឆ្នាំ២០២១ និងទិសដៅការងារបន្ត ២៨
- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៣០



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទ្វី

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ
ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក ទេព មករា
លោក កុក វ៉ៃ

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការិកុំព្យូទ័រ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា

ក្របខុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម WANGYANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត (Zoom)។

ក្របក្រោយ ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ»។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិមានរដ្ឋមន្ត្រី មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443 ទូរសារ៖ (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

សម្តេចប្រធានព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយ
ឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន តាមប្រព័ន្ធនិម្មិត



សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងឯកឧត្តម WANG YANG

នារសៀលថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត (Zoom)។

ក្នុងឱកាសនោះ ឯកឧត្តម Wang Yang បានសម្តែងនូវសេចក្តីសប្បាយរីករាយ ចំពោះឱកាសដែលបានជួបពិភាក្សាការងារជាមួយទៀតជាមួយនឹងសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេចប្រធានព្រឹទ្ធសភា កាលពីឆ្នាំ២០១៨ នៅសាធារណរដ្ឋប្រជាមានិតចិន ដែលពេលនោះបានពិភាក្សាគ្នា និងសម្រេចបានលទ្ធផលការងារសំខាន់ៗជាច្រើន។ ឯកឧត្តមបានវាយតម្លៃខ្ពស់ និងចាត់ទុកសម្តេចប្រធានព្រឹទ្ធសភាជាមិត្តចាស់របស់ប្រជាជនចិន។

ឯកឧត្តម Wang Yang បានបញ្ជាក់ថា ទោះបីនាពេលបច្ចុប្បន្ននេះ ជាដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏កិច្ចពិភាក្សាការងារទ្វេភាគីតាមប្រព័ន្ធ

វីដេអូនាពេលនេះ នឹងជំរុញចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម Wang Yang បានលើកឡើងអំពីសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីចំណងមិត្តភាពចិន-កម្ពុជា ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅប្រទេសចិន និងនាំមកនូវការចាប់អារម្មណ៍ និងក្តីរំភើបចិត្តដល់ប្រជាជនចិន។

ឯកឧត្តម Wang Yang បានបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិននឹងបន្តការគាំទ្រកម្ពុជាលើគ្រប់វិស័យ ការថែរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ និងការប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩ ព្រមទាំងបន្តគាំទ្រកម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តម Wang Yang បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធ-



ប្រឆាំងនឹងការរាលដាលជំងឺកូវីដ-១៩។ ឯកឧត្តមបានបញ្ជាក់ថា ទំនាក់ទំនង និងចំណងមិត្តភាពរវាងកម្ពុជា-ចិនដែលត្រូវបានបង្កើតឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន ត្រូវបានពង្រឹងពង្រីកប៉ុន្មានឆ្នាំកន្លងទៅនេះ ជាមិត្តភាពដែកថែប ជាមិត្តរួមសុខរួមទុក្ខជាមួយគ្នា ហើយឆ្លងកាត់វិញ្ញាសាកូវីដ-១៩នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពស្និទ្ធស្នាលឡើងថែមទៀត។

ឯកឧត្តម Wang Yang បានចែករំលែកទស្សនៈអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរ តាមរយៈ៖

- ១-ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជានៅប្រទេសចិន ក្រោយពេលស្ថានភាពកូវីដ-១៩បានធូរស្រាល។
- ២-ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ប្រទេសចិននឹងបន្តផ្តល់ភ័ស្តុភារ និងសម្ភារបរិក្ខារពេទ្យដល់ប្រទេសកម្ពុជា រហូតដល់កម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ ទាំងស្រុង។
- ៣-ការពុះពារឧបសគ្គនៃវិបត្តិកូវីដ-១៩ ពង្រឹងកិច្ចសហ-

ប្រតិបត្តិការសេដ្ឋកិច្ច ពន្លឿនកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមផ្លូវមួយ និងខ្សែក្រវាត់មួយ (BRI) គម្រោងផ្លូវលឿនលឿន គម្រោងសាងសង់ព្រលានយន្តហោះថ្មី ការអភិវឌ្ឍទីក្រុងសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ និងការនាំចូលកសិផលស្វាយ ចេក និងកសិផលរបស់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសចិន ដើម្បីពន្លឿនការស្តារឡើងវិញនូវសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩។

ប្រទេសកម្ពុជា និងចិន ដែលជាប្រទេសកំពុងអភិវឌ្ឍបានឆ្លងកាត់ការសាកល្បងរហូតដល់ក្លាយជាមិត្តដែកថែប។ ប្រទេសចិនសូមអរគុណប្រទេសកម្ពុជា ដែលតែងតែគាំទ្រប្រទេសចិន។ ប្រទេសចិនសូមគាំទ្រប្រទេសកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ ASEM 13 ក្នុងឆ្នាំនេះ និងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅក្នុងឆ្នាំ២០២២ នាពេលខាងមុខ។

ប្រទេសចិននឹងបន្តផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចល្អជាមួយនឹងប្រទេសកម្ពុជា ចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍរបស់ចិន នវានុវត្តន៍ ការសម្របសម្រួលសេដ្ឋកិច្ចបែតង និងភាពឈ្នះ-ឈ្នះទាំងអស់គ្នា។

ឯកឧត្តម Wang Yang បានបញ្ជាក់ថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ សភាប្រឹក្សានយោបាយ

ប្រជាជនចិននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងព្រឹទ្ធសភាកម្ពុជា តាមរយៈលិខិត និងការផ្លាស់ប្តូរទស្សនគ្នាតាមប្រព័ន្ធវីដេអូ។

ក្នុងនាមឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ឯកឧត្តម Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ដែលបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សាការងារទ្វេភាគីរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដោយផ្តោតលើ “កិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺរាតត្បាតរវាងប្រទេសទាំងពីរ ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកអភិបាលកិច្ច និងបញ្ហានានាដែលជាការព្រួយបារម្ភរួម”។ សម្តេចមានជំនឿជាក់ថា កិច្ចពិភាក្សានារសៀលនេះ នឹងទទួលបានលទ្ធផលជាផ្នែកជាទីមោទនៈ និងផ្តល់សារសំខាន់ដល់ការចូលរួមលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរជាមួយនឹងប្រជាជន បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលចិន ដែលបានប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋ

ប្រជាមានិតចិន និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចដ៏ត្រចះត្រចង់ ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំទី២ក្នុងពិភពលោក និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនចិនចាប់តាំងពីឆ្នាំ ២០២០។ សម្តេចបានប្រសិទ្ធពរជូនសាធារណរដ្ឋប្រជាមានិតចិន ឱ្យឈានឆ្ពោះទៅសម្រេចបាននូវគោលដៅក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ ២០៤៩។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ និងមានសេចក្តីពេញចិត្តជាខ្លាំងចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ត្រូវបានលើកកម្ពស់ឥតឈប់ឈររហូតក្លាយជា “កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ ទោះក្នុងបរិបទកូវីដ-១៩ក៏ដោយ ក៏ទំនាក់ទំនងលើវិស័យជាច្រើននៅតែបន្តស្តែងឡើង តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទៅបំពេញទស្សនកិច្ចក្រៅផ្លូវការនៅប្រទេសចិន ដើម្បីបង្ហាញពីមិត្តភាព សាមគ្គីភាព ប្រកៀកស្មាគ្នា រួមសុខរួមទុក្ខក្នុងគ្រាលំបាក នាំឱ្យសម្តេច-



ទិដ្ឋភាពក្នុងជំនួបពិភាក្សាតាមប្រព័ន្ធនិម្មិត (Zoom)



ទិដ្ឋភាពក្នុងជំនួបពិភាក្សាតាមប្រព័ន្ធនិម្មិត (Zoom)

តេជោនាយករដ្ឋមន្ត្រីត្រូវបានគេប្រសិទ្ធនាមថា “វីរបុរសសង្គ្រាមដើរបញ្ចាស់ទិស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩” និងទស្សនកិច្ចជាផ្លូវការជាបន្តបន្ទាប់របស់ឯកឧត្តម Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តម Wang Yi បានចូលរួមជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ដើម្បីជាអធិបតីភាពក្នុងពិធីប្រគល់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណង នៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ចំពោះប្រជាជនកម្ពុជា។ ពហុកីឡដ្ឋាននេះនឹងក្លាយជានិមិត្តរូបនៃចំណងមិត្តភាពប្រលោម និងយូរអង្វែងរវាងកម្ពុជា-ចិន និងក្លាយជាទីកន្លែងប្រកួតកីឡាស៊ីហ្គេម (SEA GAMES) នៅឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះតួនាទីស្នូលអន្តរជាតិរបស់ចិន ដែលនាំមកនូវស្ថិរភាព សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ និងសកលលោក ប្រកបដោយវឌ្ឍនភាព និងវិបុលភាព។

ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការជឿជាក់ និងថ្លែងអំណរ-

គុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានធ្វើជាខ្នងបង្អែកដ៏រឹងមាំបំផុត និងជួយសម្រួលដល់កាលៈទេសៈលំបាករបស់កម្ពុជាទាន់ពេលវេលា ដោយបានផ្តល់ជំនួយប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។

ជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា គឺពិតជាមិនអាចកាត់ផ្តាច់បានពីការគាំទ្រដ៏ធំធេងរបស់រដ្ឋាភិបាល និងប្រជាជនចិនបានឡើយ។ ប្រជាជនកម្ពុជាបានចាត់ទុកថា ការចាក់វ៉ាក់សាំងជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងមិនគិតថ្លៃគឺជាមរតកថ្មីមួយទៀតក្នុងចំណោមមរតកជាច្រើន ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា នាំមកជូនជាតិ និងប្រជាជនកម្ពុជា។ យើងខ្ញុំសូមចាត់ទុកមរតកជាប្រវត្តិសាស្ត្រថ្មីនេះជាមរតក នៃចំណងមិត្តភាពដែកថែបរវាងប្រជាជន និងប្រទេសទាំងពីរផងដែរ។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះប្រជាជន ព្រមទាំងថ្នាក់ដឹកនាំ នៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ ដែលមានឯកឧត្តម **ស៊ី ជិនពីន** ជាស្នូលធ្វើឱ្យសម្រេចជោគជ័យដ៏ត្រចះត្រចង់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងរយៈពេលខ្លី ហើយបាន

ក្លាយជាកម្លាំងឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាសកល។ ការទទួលបានជោគជ័យនេះ អាស្រ័យដោយមានភាពដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់បក្ស-កុម្មុយនីស្តចិន រដ្ឋាភិបាល និងកម្លាំងសាមគ្គីរបស់ប្រជាជនចិន ដែលប្រកាន់យកវិធានការដ៏ត្រឹមត្រូវម៉ឺងម៉ាត់ ឆ្លើយតបរបស់ទាន់ពេលវេលាប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

ឆ្លងកាត់តាមវិញ្ញាសាថ្មី នៃបរិបទកូវីដ-១៩ បានបង្ហាញថា កម្ពុជា-ចិនបានឈរជាមួយគ្នាដឹងមាំក្នុងស្មារតីសាមគ្គីភាព មិត្តភាព រួមសុខរួមទុក្ខជាមួយគ្នា ស្របតាមពាក្យស្លោកនៃប្រទេសទាំងពីរ “ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក”។ កម្ពុជាប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិនតាមគ្រប់រូបភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីឈានទៅបើកដំណើរការជាប្រក្រតីឡើងវិញ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងពេលអនាគតដ៏ខ្លី។

ក្នុងនាមប្រជាជនកម្ពុជា ក្នុងនាមព្រឹទ្ធសភា និងសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅចំពោះជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ដែលបានរួមវិភាគទានយ៉ាងច្រើនធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ កម្ពុជាមិនគ្រាន់តែទទួលបាននូវការអភិវឌ្ឍខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងបានពង្រឹងនូវភាពជាម្ចាស់ និងពង្រឹងនូវឯករាជ្យភាពរបស់ខ្លួនផងដែរ។

ជាមួយនឹងសមិទ្ធផលដែលមានរួចមកហើយ សម្តេចប្រធានព្រឹទ្ធសភាសង្ឃឹមថា នឹងមានសមិទ្ធផលថ្មីៗដែលកើតចេញពីគំនិតផ្តួចផ្តើមពីក្របខ័ណ្ឌសហប្រតិបត្តិការក្រោមគម្រោងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយផ្លូវមួយ(BRI)” ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ មហាអនុតំបន់ទន្លេមេគង្គ កិច្ច-

សហប្រតិបត្តិការមេគង្គ-ឡានឆាង, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP), កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងអាស៊ានបូកចិន និងការរួមចំណែកដល់ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុងតំបន់។

ព្រឹទ្ធសភាកម្ពុជាមានសេចក្តីរីករាយ និងសូមគាំទ្រចំពោះសហប្រតិបត្តិការដ៏ល្អប្រពៃ និងគាំទ្រគ្នាទៅវិញទៅមកដោយសកម្ម រវាងសភានៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ សម្តេចមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងកាន់តែសកម្មថែមទៀត ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាទៅអនាគត ក្រោយពេលដែលជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានផុតរលត់ពីលើលោកយើងនេះទៅ។ ក្នុងន័យនេះ ព្រឹទ្ធសភាកម្ពុជាគាំទ្រការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំសភា គណៈកម្មការជំនាញ និងកម្រិតអគ្គលេខាធិការដ្ឋាន ដើម្បីផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងជំនាញទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរពិតជាដឹងនាំមកនូវសន្តិភាព ស្ថិរភាពរបស់ប្រទេសយើងផង ក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកផង។ សម្តេចបានវាយតម្លៃថា ការពិភាក្សានៅពេលនេះពិតជាមានសារសំខាន់ណាស់ក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។

(អត្ថបទ៖ នុត សច្ចៈ រូបភាព៖ គង់ យ៉ាវីន)

គណៈប្រតិភូព្រឹទ្ធសភាអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ
ព្រះបរមរតនកោដ្ឋ



ឯកឧត្តមកិត្តិសង្ឃហបណ្ឌិត ទេព ងន អញ្ជើញថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ”

ឯកឧត្តមកិត្តិសង្ឃហបណ្ឌិត **ទេព ងន** អនុប្រធានទី២ ព្រឹទ្ធសភាបានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

ទិវាដ៏សែនអាឡោះអាល័យនោះ គឺជាថ្ងៃគម្រប់ខួប៩ឆ្នាំនៃការយាងសោយព្រះទិវង្គតរបស់សម្តេចតា សម្តេចតាទ្វត ព្រះបរមរតនកោដ្ឋ ដែលប្រជានុរាស្ត្រជាកូន ចៅ ចៅទួតរបស់ព្រះអង្គមិនអាចបំភ្លេចបានឡើយ ក្នុងការលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុជាតិ មាតុភូមិ បូរណភាពទឹកដី ឯករាជ្យជាតិ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ស្នាព្រះហស្តធំៗដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ចយ៉ាងអង់អាច ក្លាហានក្នុងការទាមទារ និងដណ្តើមឯករាជ្យ សិទ្ធិ សេរីភាព ជូនប្រជាពលរដ្ឋខ្មែរពីនឹមអាណានិគមបារាំង រហូតទទួលបានជោគជ័យ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។



ព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស. ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។

(អត្ថបទ៖ ទេព មករា រូបភាព៖ គឹម សិទ្ធិ)

គណៈកម្មការទី១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាធារណៈ

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ៖



-ប្រជុំជាមួយនឹងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ ទី១ព្រឹទ្ធសភា ដើម្បីរៀបចំឯកសាររបស់គណៈកម្មការទី១ ព្រឹទ្ធសភា សម្រាប់ធ្វើបទបង្ហាញជូនគណៈកម្មការទី១ រដ្ឋសភា នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១។

-ប្រជុំជាមួយនឹងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ ទី១ព្រឹទ្ធសភា លើដំណើរការរៀបចំធ្វើបទបង្ហាញស្តីពី មុខងារតួនាទី ភារកិច្ច សមត្ថកិច្ចរបស់គណៈកម្មការទី១ ព្រឹទ្ធសភា ដើម្បីជូនគណៈកម្មការទី១រដ្ឋសភា នៅសាល ប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា ស្តីពី ការធ្វើបទបង្ហាញជូនគណៈកម្មការទី១រដ្ឋសភា នាពេល ខាងមុខ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១។

✽នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ជាន់ ជេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញដឹកនាំ



កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើគម្រោងបែងចែកកញ្ចប់ ថវិការបស់ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរងព្រឹទ្ធសភា អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលសិក្ខាសាលា ខាងជើង រំមានព្រឹទ្ធសភា។



✽នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បី ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ និង បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

✽នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង ជិនហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៤) នៅសាល សិក្ខាសាលាបណ្តាលយុវជនព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖



១.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

២.សេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន។

៣.សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា ១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា ១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។



✽នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ **ហាន សំអាត** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយនឹងអន្តរសភាកម្ពុជា ឡាវ វៀតណាម (CLV) ដើម្បីពិនិត្យ និងពិភាក្សាបូកសរុបរបាយការណ៍លទ្ធផលចូលរួមសន្និសីទលើកទី៨ នៃគណៈកម្មការ

កិច្ចការបរទេស នៃសភា (CLV) ស្តីពីការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម តាមរយៈប្រព័ន្ធនិម្មិត (Zoom) នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។



✽នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ឈឹត គឹមយាត** ប្រធានស្តីទីគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការប្រចាំនព្វមានឆ្នាំ២០២១ បូកសរុបលទ្ធផលការងារអន្តរជាតិប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ (ខែកក្កដា សីហា និងខែកញ្ញា) បិទបញ្ជីចំណូលចំណាយថវិកាប្រចាំនព្វមានឆ្នាំ២០២១ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។



✽នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ម៉ែន ស៊ីផាវ៉ាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃក្រុមសភាជាតិកម្ពុជា APF ដើម្បីពិនិត្យត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភា APF នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។

សមាជិក សមាជិកាព្រឹទ្ធសភាបំពេញការងារនៅតាមបណ្តាភូមិភាគទាំង

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកទេយ្យវត្ថុ ម៉ាស់ និងបច្ច័យមួយចំនួនទៅប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា និងជូនលោកតាអាចារ្យ គណៈ- កម្មការវត្ត យាយជី តាជី នៅក្នុងវត្តជ្រោយថ្ម មណ្ឌលវិប្ប- សនាធុរៈ ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្ត ក្រចេះ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។

-នាំយកទេយ្យវត្ថុ ម៉ាស់ និងបច្ច័យមួយចំនួនទៅប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា និងជូនលោកតាអាចារ្យ គណៈ- កម្មការវត្ត យាយជី តាជី នៅក្នុងវត្តបទុមមុនីវណ្ណារ៉ាម ស្ថិត ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។



✽នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ងា ខេន្ទ្រ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួប សំណេះសំណាលការងារ និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ ដើម្បីឈ្វេងយល់អំពីស្ថានភាពទូទៅ នៃជំងឺកូវីដ-១៩ ការ អនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុម- ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងពិនិត្យការ ប្រើប្រាស់អណ្តូងស្នប់ក្នុងបរិវេណវិទ្យាល័យបឹងធំ និង សាលាបុណ្យភូមិទួលស្វាយ ព្រមទាំងឧបត្ថម្ភថវិកាមួយ ចំនួន នៅសាលាសង្កាត់បឹងធំ រាជធានីភ្នំពេញ។

✽ឯកឧត្តមបណ្ឌិត **ម៉ុង មុន្នី** ប្រធានគណៈកម្មការទី៣

ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចូលរួមលែងពូជត្រីកម្រ ត្រីគល់រាំងចំនួន១.០០០ក្បាល ត្រីក្អែកចំនួន១.០០០ក្បាល និងត្រីក្រាយចំនួន១.០០០ ក្បាល ដើម្បីរក្សាទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ នៅ ភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២១។

-នាំយកបច្ច័យ ទេយ្យទាន ចង្កាន់ឆ្អិន ទៅប្រគេនព្រះ- សង្ឃដែលគង់ចាំព្រះវស្សា នៅវត្តមហានាមស្ថារម ស្ថិតក្នុង ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២១។

-នាំយកបច្ច័យ ទេយ្យទាន ចង្កាន់ឆ្អិន យកទៅប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១៦កុដិ ដែលមាន ព្រះសង្ឃ តាជី យាយជី កូនសិស្សលោកសង្ឃប្រមាណជាង ២០០នាក់ នៅវត្តលង្កា រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមការងារ ព្រម- ទាំងចុះពិនិត្យកំណត់ទីតាំងគម្រោងសាងសង់អគារ១ខ្នង និងចុះពិនិត្យលំនៅឋានចំនួន១០ខ្នង ស្មើនឹង២០បន្ទប់ជូន ប្រជាពលរដ្ឋ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងបង្រៀនកម្មករ អំពីរបៀបថែទាំដំណាំផ្សេងៗ នៅភ្នំសែនដី ស្រុកសំរោង- ទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក អគ្គិសនី ប្រាសាទព្រះ- វិហារជានិមិត្តរូប និងបារាយណ៍ទឹកនៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធិ សែនជ័យ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នា ថ្ងៃទី២ និងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលសកម្មភាពការងារនៅក្នុងតំបន់មណ្ឌល-ដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធិ សែនជ័យ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២១។

-នាំយកបច្ច័យ ទេយ្យទាន បង្កុកលទ្ធផលសកម្មភាពសង្គមលោកយាយ **ភឹម អិន** ម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធិ នៅឃុំរៀង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។

-ចូលរួមពិធីជូនដូនតារិលត្រឡប់ទៅវិញ ជាមួយនឹងប្រជាពលរដ្ឋ នៅភ្នំសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនកម្មករ នៅភ្នំសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ និងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមការងារសាងសង់មណ្ឌលសុខភាពម៉ុង ឫទ្ធិ សែនជ័យ នៅភ្នំសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលចម្ការដូងក្រអូប និងជំរុញក្រុមការងារគ្រឿងចក្រស្ថាបនាបាយណ៍សម្រាប់បំពេញសេចក្តីត្រូវការដល់កម្មករ និងប្រជាពលរដ្ឋរស់នៅទីនោះ ព្រមទាំងបានចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធិ សែនជ័យ នៅភ្នំសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខកម្មករមើលថែកសិ-ដ្ឋានពពែ ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករដែលកំពុងសាងសង់មណ្ឌលសុខភាពម៉ុង ឫទ្ធិ សែនជ័យ នៅភ្នំសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៣

ខែតុលា ឆ្នាំ២០២១។

✽លោកជំទាវ **ឌី ឫវ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំស្រុក ឃុំមន្ត្រីរាជការ ប្រជាពលរដ្ឋ និងចែកអំណោយជូនប្រជាពល-រដ្ឋត្រីក្រខ្វះខាតចំនួន១១០គ្រួសារ មកពីឃុំទាំង១១ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករ-ស១គីឡូក្រាម អំបិល១គីឡូក្រាម អាស់កុល១ដប សាប៊ូ២ដុំ ក្រមា១ កូនកន្សែងជូតមុខ១ ម៉ាស់១ដុំ និងថវិកាមួយចំនួន នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។



-ជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភមន្ត្រីសាលាស្រុកពញាឮ ខេត្តកណ្តាល ចំនួន១០រូប ដោយម្នាក់ៗទទួលបាន៖ អង្ករ១០គីឡូក្រាម អាស់កុល១ដប សាប៊ូ២ដុំ ក្រមា១ កូនកន្សែងជូតមុខ១ ម៉ាស់១ដុំ ថវិកាមួយចំនួន និងឧបត្ថម្ភថវិកាមួយចំនួន ថ្នាំ Lianhua Qingren ១០០ប្រអប់

ថ្នាំ Doliprane 1000mg ២០ប្រអប់ អាល់កុល១បីដុង និង ឧបត្ថម្ភសម្ភារប្រើប្រាស់ មន្ទីរពេទ្យបង្អែកស្រុកពញាឮ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន។ ថ្នាំ Lianhua Qingwen ២០ប្រអប់ថ្នាំ Doliprane 500mg ១០ប្រអប់ អាល់កុល២បីដុង ដែលលាងដៃ៣០ដប សាប៊ូ ដែល និងសម្ភារផ្សេងៗមួយចំនួនទៀតជូនសាលាស្រុក នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងប្រគល់ជូននូវ៖ ថវិកាមួយចំនួន សារុង៩ និងសម្លៀកបំពាក់លោកតាលោកយាយ៥កំប្លៃ ជូនបងប្អូនប្រជាពលរដ្ឋ នៅសាលាយុំកំពង់អុស និងបានឧបត្ថម្ភជូនក្រុមប្រឹក្សាយុំ និងប្រជាពលរដ្ឋយុំកំពង់អុសស្រុកពញាឮ ខេត្តកណ្តាល ក្នុងនោះជូនថវិកាមួយចំនួនដល់រដ្ឋបាលយុំ និងអ្នកចូលរួមម្នាក់ៗទទួលបានសារុង១សម្លៀកបំពាក់១កំប្លៃ និងថវិកាមួយចំនួន ដោយឡែករដ្ឋបាលសាលាស្រុកពញាឮ លោកជំទាវឧបត្ថម្ភនូវថ្នាំពេទ្យ LIANHUA QINGWEN JIAO NANG ចំនួន២.៤០០ គ្រាប់ Doliprane ៣២គ្រាប់ KAL-CEE ៤០គ្រាប់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

✽ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ស្មោ និងសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីឈ្វេងយល់អំពីស្ថានភាពទូទៅ ពិសេសជំងឺកូវីដ-១៩ ការងារចាក់វ៉ាក់សាំងជូន

ដល់កុមារមានអាយុចាប់ពី៦ ដល់អាយុក្រោម១២ឆ្នាំ និងការត្រៀមចាក់វ៉ាក់សាំងជូសជំរុញ ជូនប្រជាពលរដ្ឋ មានអាយុ១៨ឆ្នាំឡើង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដើម្បីឈ្វេងយល់អំពីការងារចុះឈ្មោះបោះឆ្នោត និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជូសជំរុញ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ជំរុញប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ពិសេសទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល។



✽នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ម៉ុង ប៊ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាន

អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខអាជ្ញាធរឃុំ ត្រពាំងវែង និងឃុំគោកត្រប់ ដែលបាននិងកំពុងមមាញឹក ក្នុងការចូលរួមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពល- រដ្ឋ និងកុមារ ព្រមទាំងធ្វើបច្ចុប្បន្នភាពនៃការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ព្រមទាំង អញ្ជើញចូលរួមរំលែកទុក្ខជាមួយនឹងប្រជាពលរដ្ឋ ដែលមាន សមាជិកគ្រួសារដែលទើបទទួលមរណភាពចំនួន១៥ គ្រួសារ។



✽ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពល- រដ្ឋ និងចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២ ចំនួន២វត្ត គឺវត្ត ចរិយាវង្ស និងវត្តភ្នំសរសៀរ ព្រមទាំងនាំយកទេយ្យវត្ថុ បច្ច័យប្រគេនព្រះសង្ឃ និងជូនលោកតាអាចារ្យ គណៈកម្ម- ការវត្ត យាយជី តាជី និងកងកម្លាំងការពារក្នុងវត្តទាំង២ ក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។



-ចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តធម្មគិរីបុប្ផាចម្ការបី ព្រមទាំងបាននាំយកទេយ្យវត្ថុ បច្ច័យប្រគេនព្រះសង្ឃ និង ជូនលោកតាអាចារ្យ គណៈកម្មការវត្ត យាយជី តាជី និងកង- កម្លាំងការពារក្នុងវត្តស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុក ដំណាក់ចង្កើរ ខេត្តកែប នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

✽នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញ នាំយកទេយ្យវត្ថុ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ ចាំព្រះវស្សាអស់កាលត្រឹមសក្ការៈក្នុងវត្តពោធិ្យាភម្មុំគគីរធំ ស្ថិតក្នុងស្រុកតៀនស្វាយ ខេត្តកណ្តាល។

✽នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំស្តីពី ការបូកសរុបវត្តដំបូង នៃដំណាក់- កាលទី១ នៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងដាក់ទិសដៅសម្រាប់អនុវត្តបន្ត នៅខេត្តកោះកុង។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការ ទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមប្រជុំជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ព្រមទាំងបានចុះពិនិត្យសកម្មភាពរបស់បញ្ហា- ការដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ និងមន្ត្រីសុខាភិបាល

ក្នុងពិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅ
សាលាគរុកោសល្យភូមិភាគ និងមណ្ឌលសុខភាព ខណ្ឌ
ទួលគោក នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។



-ចូលរួមប្រជុំជាមួយនឹងប្រធានភូមិទាំង១៣ និងក្រុម-
ប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ដើម្បីស្តាប់របាយការណ៍អំពី លទ្ធផលការងារពិនិត្យផ្ទៀង-
ផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត ពិសេសការជំរុញ និងលើក
ទឹកចិត្តប្រជាពលរដ្ឋឱ្យទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត
ស្របតាមការណែនាំរបស់ គ.ជ.ប នាសៀលថ្ងៃទី១៥ ខែ
តុលា ឆ្នាំ២០២១។



-នាំយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅចូលរួម
ពិធីបុណ្យកបិនទានសាមគ្គី នៅវត្តចន្ទបុរីវង្ស ស្ថិតក្នុងខណ្ឌ
ពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែតុលា ឆ្នាំ
២០២១។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការ
ទី៧ព្រឹទ្ធសភា និងលោកជំទាវ **ម៉ុំ សណ្តាប់** លេខាធិការ

គណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមជាមួយនឹងគណៈកម្មការកិច្ចការស្ត្រី និងកុមារ
នៃមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងក្រុមប្រឹក្សាសង្កាត់
ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីអបអរសា-
ទរទិវាមនុស្សចាស់កម្ពុជា ព្រមទាំងបានឧបត្ថម្ភអង្គរ មី ទឹក-
ដោះគោ ក្រមា ម៉ាស់ សាប៊ូ និងថវិកាមួយចំនួន នាសៀល
ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។



-ចូលរួមជាមួយនឹងគណៈកម្មការកិច្ចការស្ត្រី និងកុមារ នៃ
មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងក្រុមប្រឹក្សាសង្កាត់សាក់-
សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវា
មនុស្សចាស់កម្ពុជា ព្រមទាំងបានឧបត្ថម្ភអង្គរ មី ទឹកដោះគោ
ក្រមា ម៉ាស់ សាប៊ូ និងថវិកាមួយចំនួន នាថ្ងៃទី១៩ ខែតុលា
ឆ្នាំ២០២១។

✽ឯកឧត្តម **ម៉ែន-ស៊ីផាន់** អនុប្រធានគណៈកម្ម-
ការទី៩ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលនិស្សិតមហាវិទ្យាល័យកសិកម្ម

នៃសាកលវិទ្យាល័យស្វាយរៀង នាព្រឹកថ្ងៃទី២ ខែតុលា
ឆ្នាំ២០២១។



-ជួបពិភាក្សាការងារ និងឆ្លងផែនការសកម្មភាពបម្រើឱ្យ
ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិ
ទី៥ ឆ្នាំ២០២២ ព្រមទាំងចុះសួរសុខទុក្ខគ្រួសារក្រីក្រចំនួន
៤គ្រួសារ ដោយឧបត្ថម្ភថវិកាមួយចំនួន នៅឃុំព្រះពន្លា
ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នារសៀលថ្ងៃទី២ ខែតុលា
ឆ្នាំ២០២១។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការ
ទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេសទី៩-១០-១១ និង
ទី១២ នៅវត្តម្រំខាងត្បូងវត្តម្រំខាងជើងវត្តថ្មី និងវត្តសុពណ៍-
ទេព ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣០ ខែ
កញ្ញា ថ្ងៃទី១ ទី២ និងទី៣ ខែតុលា ឆ្នាំ២០២១។

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេសទី១៣ នៅវត្តចំបក់
ធម្មយុត្តិ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤
ខែតុលា ឆ្នាំ២០២១។

-នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅវេរប្រគេន
ព្រះសង្ឃចំនួន២៧ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណ-
ក្ខន្ធបុព្វការីជន និងញាតិកាទាំងប្រាំពីរសន្តានដែលបាន
ចែកឋាននៅវត្តព្រៃព្រួច និងវត្តសម្តែង ស្ថិតក្នុងស្រុកអង្គ-
ស្នួល ខេត្តកណ្តាល នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

✽ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១

ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំស្តីពី ក្រុមការងារខេត្តបាត់ដំបង
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម
ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាម
ប្រព័ន្ធនិម្មិត (Zoom) នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

-ចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃ
គណៈអភិបាលខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខេត្តកំពង់ធំ នារសៀល
ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

✽ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១
ព្រឹទ្ធសភា ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦
ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់
តំណែងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក្រោម
អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង**
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខេត្ត
បាត់ដំបង នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

✽ឯកឧត្តម **គិន ណែត** លេខាធិការគណៈកម្មការ
ទី២ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកទេយ្យវត្ថុ ចតុប្បច្ច័យទៅប្រគេនព្រះសង្ឃ ដែល
គង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តសិហៈរតនារាម
ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ
២០២១។

-នាំយកទេយ្យវត្ថុ រួមមាន៖ អង្ករ២បាវ ត្រី២៤ឡូ ទឹក-
ផ្លែឈើ២កេស ទឹកបរិសុទ្ធអ២កេស ចង្កាន់៣ស្រាក់ ថវិកា
មួយចំនួន ទៅវេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សា
អស់កាលត្រីមាស នៅវត្តកោះអណ្តែត ស្ថិតក្នុងឃុំមេញ
ស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ
២០២១។

-នាំយកទេយ្យទាន រួមមាន៖ អង្ករ១០០គីឡូក្រាម មី២

កេស ទឹកបរិសុទ្ធអាកស ភេសជ្ជៈ២កេស ត្រីខ្មែរ និង បច្ច័យមួយចំនួនទៅវេបគេនជូនព្រះសង្ឃ នៅវត្តយូចិការ៉ន្ត ឃុំព្រៃយូថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

❖ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការ គណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ក្រុមប្រឹក្សាឃុំទានកាំ ឃុំផ្តាំ ដើម្បីឈ្វេងយល់អំពីការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងដំណោះស្រាយនានាជូន ប្រជាពលរដ្ឋ ព្រមទាំងឧបត្ថម្ភម៉ាស់ចំនួន៧០០ម៉ាស់ ដប ដាក់អាល់កុល៣ដប អាល់កុល១កាន និងសៀវភៅ១ក្បាល នៅឃុំទានកាំ ស្រុកព្រះនេត្រព្រះ និងនៅឃុំផ្តាំ ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣០ ខែកញ្ញា និង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។



-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយក

អំណោយជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ ទឹកភ្លៀងចំនួន៨៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ្មែរ១កំប៉ុង ទឹកត្រី១យួរ និងស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួន នៅឃុំបត់ត្រង់ ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំរហាល ដើម្បីស្តាប់សេចក្តីវាយការណ៍របស់មេឃុំ អំពីការខូចខាត ស្រូវចំនួន៣.៩០០ហិចតា កំពុងស្តារ៨៥០ហិចតា ផ្លូវ៣៦ ខ្សែ លិចទឹក៩.៥០០ម៉ែត្រ និងទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំងឧបត្ថម្ភម៉ាស់ចំនួន៧៥០ម៉ាស់ ដបអាល់កុល៣ដប អាល់កុល១កាន និងសៀវភៅ១ក្បាល នៅឃុំរហាល ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។



-ជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំទ្រាស ដើម្បីឈ្វេងយល់អំពីការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និង ដំណោះស្រាយនានាជូនប្រជាពលរដ្ឋ និងបានឧបត្ថម្ភ ដល់ក្រុមប្រឹក្សាឃុំនូវម៉ាស់ចំនួន៧៥០ម៉ាស់ ដបអាល់កុល ៣ដប អាល់កុល១កាន សៀវភៅ១ក្បាល និងថវិកាមួយចំនួន១ នៅឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នា ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

-នាំយកអំណោយរបស់ឯកឧត្តម **កែ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទេយ្យវត្តរួមមាន៖ អង្ករ



២កាតុង ទឹកក្រូច៤កេស ទឹកផ្លែឈើ២កេស មី៣កេស ត្រីខ
១កេសធំ ទឹកត្រី ទឹកស៊ីអ៊ីវ៉េយួរ ប្រេងឆា១ដបធំ ទឹកបរិ-
សុទ្ធ១០យួរ និងធុងសំរាមចំនួន៦ធុង ទៅប្រគេនព្រះចៅ
អធិការវត្តពោធិ៍រាមអង្គាបុស្ស ឃុំកោះពងសត្វ ក្រុងសិរី-
សោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ
២០២១។

✽ឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦
ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីសម្ពោធអគារថ្មីដែលទើបនឹងសាងសង់
រួច ជាអំណោយរបស់ឯកឧត្តម **ខ្មាន់ សាម** អគ្គមេបញ្ជា-
ការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការវិស្វកម្ម
ជូនដល់ស្រុករំដួល ស្ថិតនៅឃុំចក ស្រុករំដួល ខេត្តស្វាយ-
រៀង នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

-ចូលរួមក្នុងពិធីនាំទេយ្យទាន ទេយ្យវត្ថុរបស់លោកជំទាវ
កិត្តិសង្គហបណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋ-
មន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
ទៅប្រគេនព្រះសង្ឃក្នុងឱកាស កាន់បិណ្ឌទី៦ នៃពិធីបុណ្យ
ភ្ជុំបិណ្ឌចំនួន៤វត្ត គឺ៖វត្តជម្ពូព្រឹក្សា វត្តព្រៃរំដួល វត្តអង្គររំដួល
និងវត្តជ័យមុនី ស្ថិតក្នុងខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែ
កញ្ញា ឆ្នាំ២០២១។

-ចូលរួមក្នុងពិធីនាំទេយ្យទាន ទេយ្យវត្ថុរបស់លោកជំទាវ
កិត្តិសង្គហបណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅ
ប្រគេនព្រះសង្ឃក្នុងឱកាសកាន់បិណ្ឌទី៧ នៃពិធីបុណ្យភ្ជុំ-
បិណ្ឌចំនួន៣វត្ត គឺ៖វត្តចន្ទ្រី វត្តតាហង់ចាស់ និងវត្តកំពង់-
ត្រាច ក្នុងស្រុកមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី២៨ ខែ

កញ្ញា ឆ្នាំ២០២១។

-ចូលរួមអបអរនូវសមិទ្ធផលជាច្រើនដែលស្រុកមាស-
ហែកបានកសាងឡើង ត្រៀមរៀបចំការពិនិត្យឈ្មោះ ការ
ចុះឈ្មោះបោះឆ្នោតក្នុងខែតុលា ព្រមទាំងត្រៀមចូលរួម
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
នៅស្រុកមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី៩ ខែតុលា
ឆ្នាំ២០២១។

-ចូលរួមប្រជុំក្រុមការងារបញ្ជាជុំវិញការងារប្រយុទ្ធប្រឆាំង
ជំងឺកូវីដ-១៩ និងការចុះឈ្មោះ និងពិនិត្យឈ្មោះក្នុងបញ្ជី
បោះឆ្នោត និងត្រៀមលក្ខណៈ ដើម្បីចូលរួមបោះឆ្នោតក្រុម
ប្រឹក្សាឃុំសង្កាត់ ក្នុងខែមិថុនា ឆ្នាំ២០២២ នៅក្នុងស្រុក
ស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី១៦ ខែតុលាឆ្នាំ២០២១។

✽លោកជំទាវ **ម៉ុំ សន្តាន់** លេខាធិការគណៈកម្ម-
ការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមប្រជុំជាមួយនឹងអាជ្ញាធរសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ
ចំការមន រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីផែនការរួម
ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥
ឆ្នាំ២០២២ តាមរយៈប្រព័ន្ធនិម្មិត (Zoom) នាព្រឹកថ្ងៃទី២៥
ខែកញ្ញា ឆ្នាំ២០២១។

-ចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃជ្រើសរើសក្រុមប្រឹក្សា
សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ឡើងវិញតាមរយៈប្រព័ន្ធ
និម្មិត (Zoom) នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។



-ចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជនចាស់-
ជរា ដើម្បីអបអរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់
អន្តរជាតិ១តុលា នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជ-

ធានីភ្នំពេញ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

-ចូលរួមប្រជុំផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧ នៅខណ្ឌចំការមន រាជធានី-ភ្នំពេញ តាមរយៈប្រព័ន្ធទីមីត (Zoom) នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

✽ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖



-នាំយកទេយ្យវត្ថុរួមមាន៖ អង្ករចំនួន៣បេ ទឹកបរិសុទ្ធចំនួន៤កេស ត្រីខក់ប៉ុង ទឹកក្រូច មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ និងបង្ហាញមួយចំនួន ទៅវេរប្រគេនព្រះសង្ឃនៅវត្តត្រពាំង-ព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។



-នាំយកទេយ្យវត្ថុទៅវេរប្រគេនដល់ព្រះសង្ឃនៅវត្តព្រៃ-អង្គរក្នុង ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

✽ឯកឧត្តម **ដុន បន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុទ្ធនាការ

បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តកោះកុង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាលក្រុមប្រឹក្សាឃុំសង្កាត់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។



✽នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញប្រជុំជាមួយនឹងក្រុមប្រឹក្សាភិបាលស្រុកជើងព្រៃ ដើម្បីពិនិត្យ និងវាយតម្លៃបេក្ខភាពក្រុមប្រឹក្សាឃុំទាំង១០ របស់ស្រុកជើងព្រៃ សម្រាប់ឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ។



✽នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងលោកជំទាវ **ស៊ី វណ្ណថា** សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីឈ្វេងយល់ប្រមូលព័ត៌មាន បញ្ហាប្រឈមនានាក្នុងភូមិសាស្ត្រ និងស្តាប់របាយការណ៍ឃុំ និងភូមិទាំង១០ នៃឃុំត្រពាំងគរ ជុំវិញការចុះឈ្មោះ ពិនិត្យនិងកែតម្រូវឈ្មោះ និងសមាសភាពនៃ

ការរីករាលដាលជំងឺកូវីដ-១៩។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចុះសួរសុខទុក្ខក្រុមគ្រួសារសព នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ និងភូមិត្រើយកោះ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត នាថ្ងៃទី២៧ និងថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងនាំយកអំណោយឧបត្ថម្ភជូនមនុស្សចាស់ជរាចំនួន៣គ្រួសាររួមមាន៖ អង្គរមី ស្ករ-ស ទឹកដោះគោ និងថវិកាមួយចំនួន នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាលជាមួយនឹងក្រុមការងារគណៈកម្មការព្រះវិហារ នៅទីស្នាក់ការគណៈអឺម៉ាខេត្ត ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី៥ និងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខប្រជាកសិករចិញ្ចឹមមាន់ចំនួន៣គ្រួសារ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួននៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងចុះចែកផ្ទាំងពន្លឺព្រះអាទិត្យចំនួន១២ផ្ទាំង និងអណ្តូងទឹកចំនួន៣ ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសម្រាប់ប្រើប្រាស់តាមសាលារៀនវិហារ សាលាឃុំ សង្កាត់ ក្នុងស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងចុះចែកអំណោយជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន២០គីឡូក្រាម មី១កេស និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភូមិថ្មីសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ចំនួន១២៥គ្រួសារ ដោយ

ក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម និងមី១កេស ដែលជាអំណោយសប្បុរសជនមកពីប្រទេសសិង្ហបុរី នៅភូមិព្រៃថ្មង ឃុំព្រៃថ្មង ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនជូនកុមារកំព្រាចំនួន៨០នាក់ នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរស់នៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ចំនួន១២៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន២០គីឡូក្រាម និងមី១កេស ដែលជាអំណោយសប្បុរសជនមកពីប្រទេសគូរីត នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាលជាមួយនឹងក្រុមយុវជន CMYA នៅភូមិត្រពាំងធំ ឃុំជំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។

-ចូលរួមគោរពវិញ្ញាណក្ខន្ធសព្វឯកឧត្តម **សុះ មហាវិហារ** ទីប្រឹក្សាសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។



✽នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **សត នាឌី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយចែកជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាតនៅក្នុងតំបន់បិទខ្ទប់(តំបន់ក្រហម)ចំនួន១០គ្រួសារ

ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ត្រី២១យួរ សាច់ក្រកកន្លះគីឡូក្រាម និងថវិកា មួយចំនួន នៅភូមិទាំង សង្កាត់ស្នួល ក្រុងសៀមរាប។

✽លោកជំទាវ **ឃ្លួន ឃ្លួនឌី** សមាជិកគណៈកម្មការ ទី៥ព្រឹទ្ធសភាបានអញ្ជើញ៖



-នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅប្រគេនព្រះ គ្រូចៅអធិការវត្តចំនួន៨វត្ត ដែលមានព្រះសង្ឃគង់នៅច្រើន អង្គ និងកំពុងជួបអត្តខាតចង្កាន់រួមមាន៖ វត្តព្រៃសង្ឃមាន វិទ្យា ស្ថិតនៅភូមិតាអាំ ឃុំត្បែង។ វត្តពាមមេត្រី ស្ថិតនៅ ភូមិ ពោធិ៍ ឃុំត្បែង។ វត្តបិយម្ភវ័ន្ត(ហៅវត្តសង្គម) ស្ថិតនៅភូមិ សង្គម ឃុំជីវីស្លាប់។ វត្តព្រៃក្នុង ស្ថិតនៅភូមិនីពេជ.ខ ឃុំ នីពេជ។ វត្តសំរោងជ័យ ស្ថិតនៅភូមិសំរោង ឃុំត្រពាំង- ឫស្សី។ វត្តអូររំដេង ស្ថិតនៅឃុំត្រពាំងឫស្សី។ វត្តទួលតាវស់ មានជ័យស្ថិតនៅឃុំកំពង់គោ។ វត្តអន្លងលោក ស្ថិតនៅឃុំ ព្រៃគុយ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយក្នុងមួយ វត្តៗទទួលបាននូវគ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករ ចំនួន១០០គីឡូក្រាម ទឹកបរិសុទ្ធចំនួន២កេស ទឹកក្រូច ចំនួន២កេស ទឹកត្រីចំនួន២យួរ ទឹកស៊ីអ៊ីវចំនួន២យួរ ផែប៉ូវ ផ្អែមចំនួន២០គីឡូក្រាម និងថវិកាមួយចំនួន នាថ្ងៃទី៣ ខែ តុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ នៃ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីស្តាប់ការ



រាយការណ៍របស់លោកមេឃុំ ដែលបានខិតខំបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនកន្លងទៅ ព្រមទាំងបានឧបត្ថម្ភម៉ាស់ ចំនួន២០ប្រអប់ ក្រមាចំនួន១០០ សារុងចំនួន៥០ និងថវិកា មួយចំនួន នៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។



-ជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យបញ្ជីឈ្មោះបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទាំង១១ឃុំ ទូទាំងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

✽នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងទិសដៅបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋ- មន្ត្រីក្រសួងមហាផ្ទៃ នៅខេត្តបាត់ដំបង។

✽នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ស្រី បេន**

សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញនាំយក ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅប្រគេន ព្រះសង្ឃចំនួន៣រវត្ត គឺវត្តអង្គក្រឡាញ់សែនជ័យ វត្តពោធិ៍- មន្ត្រី និងវត្តគោកពោធិ៍ ស្ថិតក្នុងឃុំគោកពោធិ៍ ស្រុកបូរី- ជលសារ ខេត្តតាកែវ។

✽ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមពិធីកាន់បិណ្ឌវេនទី១៣ នៅវត្តប្រាសាទឥន្ទ្រ ហៅវត្តគោកប៉ាទ្រី ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយបានប្រគេននូវចតុប្បច្ច័យ ដល់ព្រះចៅអធិការវត្ត រួម មាន៖ អង្គរ មី ទឹកក្រូច ទឹកបរិសុទ្ធ ទឹកដោះគោ និងថវិកា មួយចំនួន នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។



-ចូលរួមប្រជុំការងារជាមួយនឹងគណៈអភិបាលស្រុក និងក្រុមប្រឹក្សាស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីរៀបចំធ្វើផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ព្រមទាំងចុះជួបបងប្អូន ប្រជាពលរដ្ឋចំនួន៥០នាក់ នៅក្នុងភូមិព្រៃស្អាត ឃុំត្រពាំង- ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បី

ឈ្វេងយល់ពីការលំបាកក្នុងកាលៈទេសៈ នៃវិបត្តិជំងឺកូវីដ- ១៩ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

✽ឯកឧត្តម **អ៊ិន លាងហ្វី** សមាជិកគណៈកម្មការ ទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមពិធីសំណេះសំណាលអបអរសាទរទិវាមនុស្ស ចាស់កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង **គង់ សំអុល** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរម- រាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះ- បាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហា- ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង នាថ្ងៃទី១ ខែតុលា ឆ្នាំ ២០២១។



-ចូលរួមក្នុងពិធីផ្សព្វផ្សាយការងារសំខាន់ៗឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅសាលប្រជុំសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី ៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់អាជ្ញា-

ធរខេត្តកែប និងលើកទិសដៅការងារអនុវត្តបន្ត តាមរយៈប្រព័ន្ធនិម្មិត (Zoom)។



-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ និងនាំយកទេយ្យវត្ថុរួមមាន៖ អង្ករ មី ទឹកបរិសុទ្ធ ភេសជ្ជៈបាកាស ទឹកស៊ីអ៊ីវ និងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្តបុស្សី និងបានឧបត្ថម្ភថវិកាជូនដល់លោកតាអាចារ្យ និងលោកយាយៗដែលស្នាក់នៅក្នុងវត្តបុស្សីស្ថិតនៅក្នុងភូមិបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១១ និងនាំយកទេយ្យវត្ថុរួមមាន៖ អង្ករ មី ទឹកបរិសុទ្ធ ភេសជ្ជៈបាកាស និងទឹកស៊ីអ៊ីវ និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាចំនួនបីវត្តគឺ៖ វត្តព្រៃតាកុយ វត្តបុទុមគីរីសាគរ ហៅវត្តអង្កោល និងវត្តគគីរជុំវិញ ព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់លោកតាអាចារ្យ និងយាយជី ដែលស្នាក់នៅក្នុងវត្តទាំងបី ស្ថិតនៅក្នុងឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្កើរ ខេត្តកែប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។

-ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១២ ចំនួនពីរវត្តគឺ៖ វត្តចរិយាវង្ស និងវត្តភ្នំសរសៀវ ព្រមទាំងបាននាំយកទេយ្យវត្ថុ បច្ច័យ ប្រគេនព្រះសង្ឃ និងជូនលោកតាអាចារ្យ គណៈកម្មការវត្ត យាយជី និងកងកម្លាំងការពារក្នុងវត្តទាំងពីរ ស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។

-ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តធម្មគិរីបុប្ផាចំការបី ព្រម-

ទាំងបាននាំយកទេយ្យវត្ថុ បច្ច័យ ប្រគេនព្រះសង្ឃ និងជូនលោកតាអាចារ្យ គណៈកម្មការវត្ត យាយជី និងកងកម្លាំងការពារក្នុងវត្ត ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្កើរ ខេត្តកែប នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

-ចូលរួមសំណេះសំណាលជាមួយនឹងឯកឧត្តម **សោម ពិសិដ្ឋ** អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងបាននាំយកអំណោយមនុស្សធម៌រួមមាន៖ អង្ករ មី ទឹកបរិសុទ្ធ ម៉ាស់ អាវកុល និងថវិកាមួយចំនួនឧបត្ថម្ភជូនរដ្ឋបាលខេត្តកែប សម្រាប់រួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

✽ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះផ្សេងៗ និងអ្នកកំពុងជាប់ធ្វើចត្តាឡីស័ក នៅភូមិបុស្សរកា ឃុំជូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខជាមួយនឹងថ្នាក់ដឹកនាំភូមិ និងប្រជាពលរដ្ឋ នៅឃុំជូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខជាមួយក្រុមយុវជននៅឃុំជូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

✽នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោក **ស្រី សាឡើន** សមាជិកក្រុមប្រឹក្សាស្រុកជើងព្រៃ ខេត្តកំពង់ចាម។

✽នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ស្នួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ

ជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ភ្នាក់-
ងារសង្កេតការណ៍លើដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះ-
ឆ្នោត និងចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់ អាណត្តិទី៥ ស្ថិតនៅស្រុកអង្គរធំ ខេត្តសៀមរាប។

✽លោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈ-
កម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាលការងារជាមួយនឹងថ្នាក់ដឹកនាំ
និងមន្ត្រីរាជការបម្រើការនៅរដ្ឋបាលស្រុកប្រាសាទបាគង
ដឹកនាំដោយលោក **សួរ ឆ្លាតុន** អភិបាលស្រុក ដើម្បី
ឈ្វេងយល់អំពីការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និង
កុមារ ផ្សព្វផ្សាយពីការទប់ស្កាត់ និងការរៀនរស់ក្នុងបរិបទ
កូវីដ-១៩ ការចែកប័ណ្ណចាក់វ៉ាក់សាំង ការពិនិត្យបញ្ជីឈ្មោះ
បោះឆ្នោត ការដោះស្រាយបញ្ហាទូទៅជូនប្រជាពលរដ្ឋ និង
ការត្រៀមចុះផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលកំពុងធ្វើ
ចត្តាឡីស័កនៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងនាំយកអំណោយទៅចែក
ជូនប្រជាពលរដ្ឋក្រីក្រចំនួន១៥គ្រួសារ ដោយក្នុងមួយ
គ្រួសារៗទទួលបានអង្ករ១០គីឡូក្រាម មី១កេស ត្រី១
យួរ និងថវិកាមួយចំនួន នៅភូមិកាកកម្បត ឃុំត្រពាំងធំ
ស្រុកប្រាសាទបាគង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

-ចុះពិនិត្យទីកន្លែងចាក់វ៉ាក់សាំង និងសួរសុខទុក្ខកុមារ
មកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សា
កន្ទ្រាំង ព្រមទាំងជួបសំណេះសំណាល និងនាំយកអំណោយ
ទៅចែកជូនប្រជាពលរដ្ឋចេញពីមណ្ឌលចត្តាឡីស័កចំនួន
៣៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ១០
គីឡូក្រាម មី១កេស ត្រី១យួរ និងថវិកាមួយចំនួន នៅភូមិ
តាប្រាក់ ឃុំមានជ័យ និងឃុំកណ្តែង ស្រុកប្រាសាទបាគង
នាថ្ងៃ២២ ខែតុលា ឆ្នាំ២០២១។

ការទទួលពាក្យបណ្តឹង

✽នៅក្នុងខែតុលា ឆ្នាំ២០២១ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៤ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួង
ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយចំនួន៤ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៤ករណី និងកំពុងពិនិត្យសិក្សា
ចំនួន៣ករណី ឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន៤ករណី និងទទួលលិខិតឆ្លើយតបពីការដោះស្រាយពាក្យបណ្តឹងពី
ស្ថាប័នពាក់ព័ន្ធចំនួន១ករណី ព្រមទាំងទទួលឯកសារជូនជ្រាបពីក្រសួង ស្ថាប័នពាក់ព័ន្ធ ចម្លងជូនគណៈកម្មការនានា
ចំនួន២ករណី។

សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ


✽ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងលោកជំទាវ **ម៉ុំ សណ្តាប់** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីស្តាប់សេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារមួយចំនួនដែលពាក់ព័ន្ធនឹងវិធីរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា។

✽ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ឯកឧត្តម **នាយ វណ្ណារ** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការធ្វើសេចក្តីព្រាងដើម្បីរៀបចំកិច្ចប្រជុំសភាដៃគូអាស៊ី-អឺរ៉ុប (ASEP-11) ក្រោមអធិបតីភាព ឯកឧត្តម **ហ៊ុន ម៉ានី** ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា។

ក្រោមអធិបតីភាពឯកឧត្តម **ហ៊ុន ម៉ានី** ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា។



✽ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរសភា នៃភាពជាដៃគូសភាអាស៊ី-អឺរ៉ុប Asia-Europe Parliamentary Partnership (ASEP11) ស្តីពីការត្រៀមចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។



✽ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ឯកឧត្តម **ឈឹម គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីប្រកាស ASEP11

✽ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារដែលបានរៀបចំកន្លងទៅ និងពិភាក្សាអំពីទិសដៅការងារបន្តក្នុងការត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត

ឃ្លូន សុដារី អនុប្រធានទី២រដ្ឋសភា និងជាអនុប្រធានគណៈកម្មការរៀបចំ ASEP11 នៅសាលសន្និសីទបាយ័នវិមានរដ្ឋសភា។



✽ នាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២១ លោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញដឹកនាំក្រុមសមាជិកព្រឹទ្ធសភា ចូលរួមវេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព សន្តិសុខ តាមរយៈប្រព័ន្ធនិម្មិត (Zoom) នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ដោយមានការចូលរួមពីស្ត្រីថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងប្រទេសជាសមាជិក ASEM ទាំងអស់ ស្ថានទូត និងស្ថានតំណាងពាក់ព័ន្ធប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ អ្នកជំនាញអន្តរជាតិ និងតំណាងស្ថាប័នពាក់ព័ន្ធរបស់អាស៊ានសរុបប្រមាណជិត១ពាន់នាក់។



✽ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធនិម្មិត (Zoom)។

✽ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ម៉ែន-ស៊ីដាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា លោកជំទាវ

ម៉ូ សណ្តាន់ លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការ (ASEP11) ដើម្បីពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំ (ASEP11) នាពេលខាងមុខនេះ នៅសាលប្រជុំគណៈកម្មការទី៩រដ្ឋសភា។



✽ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ម៉ែន-ស៊ីដាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញដឹកនាំក្រុមសភាជាតិកម្ពុជា-APF ចូលរួមប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភាប្រើភាសាបារាំង (APF) តាមប្រព័ន្ធនិម្មិត (Zoom) នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដែលផ្សាយចេញពីទីក្រុងប៉ារីសប្រទេសបារាំង។



✽ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភាពិភពលោកលើកទី១ តាមរយៈប្រព័ន្ធនិម្មិត (Zoom) ស្តីពីការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្រោមមូលបទ ការប្រែក្លាយជាបញ្ហាប្រឈមការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់សភា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ក្រោមការរៀបចំដោយសហភាពអន្តរសភា (IPU) សហការជាមួយនឹងសភា នៃសាធារណៈរដ្ឋតំណាងស៊ី ផ្សាយចេញពីទីក្រុងហ្សាកាតា សាធារណៈរដ្ឋតំណាងស៊ី។

**ឯកឧត្តម អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញធ្វើបទបង្ហាញតាមអនឡាញ
ស្តីពី ព្រឹទ្ធសភាកម្ពុជា ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជំនាន់ទី២៤**



ឯកឧត្តម អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

នៅព្រឹកថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញ (Zoom) ស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការរបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាន់ទី២៤ នៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប។


ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានជម្រាបអំពីសាវតារ និងគោលបំណង នៃការបង្កើតព្រឹទ្ធសភា។ ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយការចាត់តាំង ហើយចាប់ពីនីតិកាលទី២ទៅទើបព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជាអសកលមិនចំពោះ មានសមាជិកព្រឹទ្ធសភាចំនួន៦១រូប មានអាណត្តិ៦ឆ្នាំ។ ចំណែកឯព្រឹទ្ធសភានីតិកាលទី៤វិញ មានសមាជិកចំនួន៦២រូប ក្នុងនោះ

២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូបត្រូវបានជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដោយប្រៀបនិងសមាជិកព្រឹទ្ធសភា៥៨រូបទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកលមិនចំពោះ។ អង្គបោះឆ្នោតគឺតំណាងរាស្ត្រ និងក្រុមប្រឹក្សាយុវ សង្កាត់ទូទាំងប្រទេសក្នុងមុខតំណែង។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាមានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ក្រៅពីនេះ ព្រឹទ្ធសភានៅមានមុខងារគាំទ្រចំនួន២ទៀត គឺមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងមុខងារអភិវឌ្ឍន៍ស្ថាប័ន។

កម្មវិធីធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញនោះ ក៏មានមតិស្វាគមន៍ និងចំណាប់អារម្មណ៍របស់លោកបណ្ឌិត សាស្ត្រាចារ្យ **ជា សុភាព** សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ក្នុងនោះក៏មានការទស្សនាខ្សែវីដេអូអំពីព្រឹទ្ធសភា និងវីដេអូស្តីពី សមិទ្ធផលរយៈពេល២០ឆ្នាំរបស់ព្រឹទ្ធសភា។ ការធ្វើបទបង្ហាញរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាមានសំណួរ ចម្លើយ និងការថ្លែងអំណរគុណរបស់លោកបណ្ឌិតសាស្ត្រាចារ្យ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប។

(អត្ថបទ៖ វង់ សុជាតិ រូបភាព៖ មុនី សុចិត្តា)



ទិដ្ឋភាពក្នុងពិធីធ្វើបទបង្ហាញតាមប្រព័ន្ធនិម្មិត (Zoom)

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារ
ប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២១**



ឯកឧត្តម អ៊ុំ សារីទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា

កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលាឆ្នាំ២០២១ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា ឯកឧត្តម លោកជំទាវអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ នៅសាលសិក្ខាសាលាខាងជើង និងមានការចូលរួមប្រជុំពីចម្ងាយរបស់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើងតាមប្រព័ន្ធនិម្មិត (Zoom)។

នៅក្នុងឱកាសនោះ ក៏មានការបញ្ជាក់វិធីអូបូកសរុបលទ្ធផលការងារក្នុងខែកញ្ញា និងទិសដៅការងារប្រចាំខែ


តុលា ឆ្នាំ២០២១ និងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានជម្រាបជូនអង្គប្រជុំអំពីសភាពការណ៍អន្តរជាតិ តំបន់ និងជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដោយកត់សម្គាល់ឃើញថា ក្នុងខែកញ្ញាកន្លងទៅនោះ ទោះបីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត។

ព្រមជាមួយគ្នានោះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានខិតខំប្រឹងប្រែងស្វែងរកយន្តការថ្មីៗ ដើម្បីទ្រទ្រង់លើមុខងាររបស់ព្រឹទ្ធសភាឱ្យប្រព្រឹត្តទៅបានដោយរលូន។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំ និងចាត់ចែងការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាចំនួន២លើក និងសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ ចំនួន១លើក។ ចំពោះមុខងារតំណាង បានបំពេញមុខងាររបស់ខ្លួនបានយ៉ាងល្អប្រសើរតាមតម្រូវការចាំបាច់ជាក់ស្តែង



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា



ថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញាតាមប្រព័ន្ធទិន្នន័យ (Zoom)

ប្រកបដោយភាពទទួលខុសត្រូវតាមមុខងាររៀងៗខ្លួន ដោយផ្ដោតការយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ដើម្បីជួប ពិភាក្សាការងារជាមួយនឹងអាជ្ញាធរមូលដ្ឋាន ឈ្វេងយល់ អំពីសុខុមាលភាព ដោះស្រាយបញ្ហាប្រឈម និងចូលរួមគោរព វិញ្ញាណក្ខន្ធសព ចូលរួមពិធីបុណ្យកាន់បិណ្ឌ ព្រមទាំងចែក អំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និង កំពុងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត នានា។ ដោយឡែកសម្រាប់មុខងារកិច្ចសហប្រតិបត្តិការ អន្តរជាតិ បានចាត់ចែងការចូលរួមកិច្ចប្រជុំ ASEP, CLV តាមប្រព័ន្ធទិន្នន័យ (Zoom)។

ព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពត្រូវបន្តយកចិត្តទុក ដាក់ខ្ពស់បន្តផ្តល់សេវាជូនសមាជិក សមាជិកាព្រឹទ្ធសភា ឱ្យបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ លើមុខងារទាំង៥ របស់ព្រឹទ្ធសភា ព្រមទាំងណែនាំឱ្យគ្រប់អង្គភាព និងមន្ត្រី រាជការទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចូលរួមប្រយុទ្ធ- ប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្ត ឱ្យបានខ្ជាប់ខ្ជួនតាមវិធានក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងបន្តចូលរួមអនុវត្តវិធានការ “៣ការពារ ៣កុំ” ឱ្យបានល្អ ប្រសើរ។

(អត្ថបទ និងរូបភាព៖ វង់ សុជាតិ)

សម្រាប់ខែតុលាខាងមុខនោះ ឯកឧត្តមអគ្គលេខាធិការ



ទិដ្ឋភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារ
នព្វមាន ឆ្នាំ២០២១ និងទិសដៅការងារបន្ត**



ឯកឧត្តម អ៊ុំ សារីទ្វី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនព្វមាន

ការអនុវត្តតាមរបបប្រជុំយ៉ាងទៀងទាត់ នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំបូកសរុបលទ្ធផលការងារនព្វមាន ឆ្នាំ២០២១ និងលើកទិសដៅការងារបន្តក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្វី** អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង ៥ និងអគ្គាធិការ នៅសាលសិក្ខាសាលាខាងជើង និងការ ចូលរួមប្រជុំពីចម្ងាយរបស់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋាន ឡើងតាមប្រព័ន្ធអនឡាញ (Zoom)។

នៅក្នុងឱកាសនោះ អគ្គនាយក អគ្គនាយិកា នៃអគ្គនាយក


ដ្ឋានទាំង៥ និងអគ្គាធិការ បានធ្វើសេចក្តីរាយការណ៍អំពី លទ្ធផលការងាររយៈពេល៩ខែក្នុងឆ្នាំ២០២១ និងទិសដៅ ការងារបន្តរបស់ខ្លួន និងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងមតិបូកសរុប របស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្វី** អគ្គលេខាធិការព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំអំពីសភាព ការណ៍អន្តរជាតិ តំបន់ និងជាតិ ព្រមទាំងធ្វើការបូកសរុប លទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានព្វ- មាន ឆ្នាំ២០២១ ដោយកត់សម្គាល់ឃើញថា បរិបទដែល សកលលោក និងប្រទេសកម្ពុជាយើងកំពុងបន្តពូតដៃគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះជំងឺកូវីដ-១៩ ដើម្បី ធានានិរន្តរភាពសកម្មភាពសង្គម-សេដ្ឋកិច្ច និងការរស់រាន មានជីវិតរបស់ប្រជាជន។

ទោះបីស្ថិតក្នុងកាលៈទេសៈលំបាក និងស្មុគស្មាញយ៉ាង ណាក៏ដោយ ក៏អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានខិតខំ ប្រឹងប្រែងស្វែងរកយន្តការថ្មីៗ និងបត់បែនតាមស្ថានភាព ជាក់ស្តែង ជារួមបានទទួលលទ្ធផលល្អប្រសើរ។ ទន្ទឹមនឹង នោះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានផ្តោតការយកចិត្ត ទុកដាក់រៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន សមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការ ដើម្បីប្រយុទ្ធប្រឆាំង



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំបូកសរុបលទ្ធផលការងារនព្វមាន និងទិសដៅការងារបន្ត



ថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំតាមប្រព័ន្ធនិម្មិត (Zoom)

ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់បានខិតខំប្រឹងប្រែងប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាពលើគ្រប់វិស័យ នៃការងារប្រចាំថ្ងៃ រដ្ឋបាលអេឡិចត្រូនិច និងរៀបចំកិច្ចប្រជុំអន្តរជាតិនានាតាមយន្តការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ទាំងផ្ទៃក្នុងស្ថាប័ន ក៏ដូចជាក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីធានានិរន្តរភាពការងារឱ្យស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់របស់ស្ថាប័ន និងប្រទេសជាតិ។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានបញ្ជាក់ថា សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋាន តាមរយៈការចុះប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋ អាជ្ញាធរដែនដី ការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភាដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក ការរៀបចំវេទិកា កិច្ចពិគ្រោះយោបល់ ការឈ្វេងយល់អំពីវឌ្ឍនភាពជាវិជ្ជមានក្រោយការរៀបចំវេទិកា ព្រមទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។ ដើម្បីឱ្យស្របតាមបរិបទនៃការវិវឌ្ឍ ជាពិសេស

ការធ្វើវិចារណកម្មថវិកាឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានខិតខំពង្រឹងប្រសិទ្ធភាពចំណាយ ដោយអនុវត្តគោលការណ៍ 3E's ដើម្បីធានាប្រក្រតីភាពដល់ការអនុវត្តថវិការហូតដល់ដំណាច់ឆ្នាំ២០២១ ដោយផ្ដោតតែលើការងារអាទិភាពដែលចាំបាច់បំផុត សំខាន់បំផុត និងបន្ទាន់បំផុត។

សម្រាប់ទិសដៅការងារបន្តរហូតដល់ដំណាច់ឆ្នាំ២០២១ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានកំណត់ឱ្យគ្រប់អង្គភាពត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាជូនសមាជិក សមាជិកាព្រឹទ្ធសភា លើមុខងារទាំង៥របស់ព្រឹទ្ធសភាឱ្យបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងណែនាំឱ្យគ្រប់អង្គភាព មន្ត្រីរាជការទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការក្រសួងសុខាភិបាល ឱ្យបានម៉ត់ចត់ និងបន្តចូលរួមអនុវត្តវិធានការ “៣ការពារ ៣កុំ” ឱ្យបានល្អប្រសើរ ពីព្រោះថា ជំងឺកូវីដ-១៩នៅបន្តគំរាមកំហែងសម្រាប់ពេលខាងមុខ។

(អត្ថបទ៖ វង់ សុជាតិ រូបភាព៖ គឹម សិទ្ធិ)

សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ

✽ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំគណៈកម្មការពិនិត្យលើគោលការណ៍ដំឡើងឋាន- ន្តរសក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រ ដើម្បីពិនិត្យនិងពិភាក្សា លើការពិនិត្យលើគោលការណ៍ដំឡើងឋានន្តរសក្តិ ថ្នាក់ តាម កម្រិតសញ្ញាបត្រជូនមន្ត្រីរាជការ នៃក្របខ័ណ្ឌអគ្គលេខា- ធិការដ្ឋានព្រឹទ្ធសភា និងពិនិត្យបញ្ហាផ្សេងៗ នៅសាលប្រជុំ ពិសេសខាងក្រោម វិមានព្រឹទ្ធសភា។



✽ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួត- ពិនិត្យការងារសំខាន់ៗ និងកំណត់ទិសដៅការងារនាពេល ខាងមុខរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ នៅសាល សិក្ខាសាលាខាងត្បូង វិមានព្រឹទ្ធសភា។



✽ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួត- ពិនិត្យការងារសំខាន់ៗ និងកំណត់ទិសដៅការងារនាពេល ខាងមុខរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង និងថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ នៅសាលសិក្ខាសាលាខាងជើង វិមាន ព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្មព្រឹទ្ធសភានៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដើម្បីពិនិត្យ៖ ១-របាយការណ៍អនុវត្តកិច្ចលទ្ធកម្ម ឆ្នាំ២០២១។ ២-របាយការណ៍អនុវត្តកិច្ចលទ្ធកម្មរយៈពេល៩ឆ្នាំ។ ៣-បទបង្ហាញពីការត្រួតពិនិត្យផែនការលទ្ធកម្មឆ្នាំ២០២២។ ៤-សេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២២។



✽ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញធ្វើបាបកថាឈ្វេងយល់បឋមនូវមូលដ្ឋានគ្រឹះស្តីពី តើមន្ត្រីរបស់សភាចូលរួមការអនុវត្តជាក់ស្តែងដូចម្តេចខ្លះ ជូនមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មុនចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ស្វ័យភាពនៃសភា នាពេលខាងមុខ នៅសាលសិក្ខាសាលាខាងត្បូង វិមានព្រឹទ្ធសភា។



✽ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសកម្រិតមធ្យម (Pre-Intermediate) សម្រាប់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តាមប្រព័ន្ធនិម្មិត (Zoom) នៅសាលប្រជុំសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



✽ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ **សាយ ចាន់ណាត់** នាយិការងារខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តវាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងវត្តអង្គបឹងចក ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ លោកជំទាវ **សាយ ចាន់ណារ៉ា** នាយិការងារ ឧទ្ធរណ៍យសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកបច្ច័យ ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** និងលោកជំទាវ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីជាកិច្ចចូលរួមក្នុងការកាន់បិណ្ឌវេនទី១២ នៅវត្តចំនួនពីរ គឺវត្តវិសុទ្ធវង្សា កណ្តាលកោះសូទិន និងវត្តត្នោត ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។



✽ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ម៉ម ឡេង យ៉ា** នាយករង លោកជំទាវ **សាយ ចាន់ណារ៉ា** នាយិការងារ ឧទ្ធរណ៍យសម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តម **ឡេង ម៉ិនតេង** ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកបច្ច័យ ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** និងលោកជំទាវ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីជាកិច្ចចូលរួមកាន់បិណ្ឌវេនទី១៤ នៅវត្តបទុមវតីរាជវរាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



✽ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម **ម៉ម ឡេង យ៉ា** នាយករង លោកជំទាវ **សាយ ចាន់ណារ៉ា** នាយិការងារ ឧទ្ធរណ៍យសម្តេចប្រធានព្រឹទ្ធសភា និងទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភាប្រាំរូប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម **ជា ពិសិ** អភិបាលខណ្ឌទួលគោក បានអញ្ជើញនាំយកបច្ច័យកសាងវត្តចំនួន៤.៣៥០ ដុល្លារអាមេរិក របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** និងលោកជំទាវ ទៅវេរប្រគេនព្រះសង្ឃនៅវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។



